

| ENGLISH                                                      | TRANSLITERATION<br>(TARGET LANGUAGE)                                                                                                           |
|--------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------|
| We must identify places where we can receive emergency help. | yUhng dtrou som goa ul gon laing dail yUhng aach dtoa dtoa ul ju'm noo ay aa son<br>( យើង ត្រូវ សំគាល់ កន្លែង ដែល យើង អាច ទទួល ជំនួយ អាសន្នា ) |
| Our task is to control route security measures.              | gaa ngee a yUhng gœ dtroo ut dtraa vee' tee un na gaa son dte' sok plou<br>( ការ ងារ យើង គីត្រូតត្រា វិធានការ សន្តិសុខ ផ្ទះរា )                |
| We'll classify bridges according to weight limits.           | yUhng neung jut sbpee un jee a tnuk tnuk dtaam gom reut dtu'm ngoo un<br>( យើង នឹង ចាត់ ស្ថាន ជា ផ្ទាក់ង តាម កំរឿត ទម្រង់ )                    |
| We need areas suitable for short halts.                      | yUhng dtrou gaa dom bon som ru'm som rup ju'm hu'p klay klay<br>( យើង ត្រូវ ការ តំបន់ សមរម្យ សម្រាប់ ជំហាប់ ខ្លួន )                            |
| Where does this road lead to?                                | plou niH noa um dtou dol naa?<br>( ផ្ទះ នេះ នាំ ឡើ ដល់ ណា ? )                                                                                  |
| Which towns does this road run through?                      | grong naa klaH dail plou niH chlorn gut?<br>( ក្រុង ណា ឆេះ ដែល ផ្ទះ នេះ ផ្ទះ ភាគ់ ? )                                                          |
| Is the road paved or unpaved?                                | plou nu'H graal gao soo rœ ot?                                                                                                                 |

|                                         |                                                                                                                       |
|-----------------------------------------|-----------------------------------------------------------------------------------------------------------------------|
|                                         | ( ផ្លូវ នេះ ក្រាល កៅសិ បុ អតិ? )                                                                                      |
| Is there an alternate route?            | mee un plou chlaH moo ay dtay?<br><br>( មាន ផ្លូវ ផ្សាស់មួយ ទេ? )                                                     |
| Is there a way to bypass this obstacle? | mee un ro bee up naa moo ay neung wee ung op bpa sa' niH dtay?<br><br>( មាន របៀប ណា មួយ នឹង រាង ខបសតិ នេះ ទេ? )       |
| Are there bridges on this route?        | mee un sbpee un klaH dtay dtaam plou niH?<br><br>( មាន ស្តាន ខែ ទេ តាម ផ្លូវ នេះ? )                                   |
| Are there overpasses on this route?     | mee un sbpee un gut bpee lUh plou klaH dtay dtaam plou niH?<br><br>( មាន ស្តាន ភាត ពី លើ ផ្លូវ ខែ ទេ តាម ផ្លូវ នេះ? ) |
| Is there construction on this route?    | mee un som nong lUh plou niH dtay?<br><br>( មាន សំណង់ លើ ផ្លូវ នេះ ទេ? )                                              |
| Are there many potholes in this road?   | mee un gror hoang ja raWn dtay lUh plou niH?<br><br>( មាន ក្រហែង ត្រីន ទេ លើ ផ្លូវ នេះ? )                             |
| How wide is the road?                   | dtoa dteung bpon naa plou niH?<br><br>( ទីតួនាទី ប៉ុណ្ណោះ ផ្លូវ នេះ? )                                                |
| Are there steep hills on this road?     | mee un dtoo ul jaot jaot dtay dtaam plou niH?<br><br>( មានឡូល ថោក ទេ តាម ផ្លូវ នេះ? )                                 |
| Are there sharp curves on this road?    | mee un gon lai gaong bot klung dtay dtaam plou niH?                                                                   |

|                                        |                                                                                                                              |
|----------------------------------------|------------------------------------------------------------------------------------------------------------------------------|
|                                        | ( មាន កំន្លែង កោង បត់ ខ្សោយ ទេ តាម<br>ផ្លូវ នេះ? )                                                                           |
| Does this route lead through tunnels?  | plou niH mee un noa um dtou gut joal dtaam<br>plou roong dtay?<br><br>( ផ្លូវ នេះ មាន នាំ ឡើ កាត់ ចូល តាម<br>ផ្លូវ រួង ទេ? ) |
| Do you know how to read a map?         | nay uk jeH mUhl pain dtee dtay?<br><br>( អ្នក ធេះ ម៉ែល ដែនទី ទេ? )                                                           |
| Are there enemy units in this area?    | mee un ong ga' pee up bpai ich jaa mut nou dom<br>bon niH dtay?<br><br>( មាន អង្គភាព បច្ចាមិត្ត នៅ តំបន់ នេះ<br>ទេ? )        |
| Are there friendly units in this area? | mee un ong gay uk pee up jee a mut nou dom<br>bon niH dtay?<br><br>( មាន អង្គភាព ជាទុ មិត្ត នៅ តំបន់ នេះ<br>ទេ? )            |
| Are there wooded areas nearby?         | mee un dom bon doH bpray ee nou kbai kbai<br>niH dtay?<br><br>( មាន តំបន់ ដុំ ព្រៃ នៅ កែក្រែង នេះ<br>ទេ? )                   |
| Are there rivers near this route?      | mee un dtu'n lay kbai plou niH dtay?<br><br>( មាន ទេន្ទៀ កែក្រែង ផ្លូវ នេះ ទេ? )                                             |
| How many miles?                        | bpon maan mai ee?<br><br>( បុញ្ញន ម៉ាយលូយ? )                                                                                 |
| How many kilometers?                   | bpon maan gee loa mait?<br><br>( បុញ្ញន គីឡូ ម៉ែត្រ? )                                                                       |

|                                                 |                                                                                                                    |
|-------------------------------------------------|--------------------------------------------------------------------------------------------------------------------|
| Are there major highways on this route?         | mee un plou som kun som kun gut plou niH dtay?<br><br>( មាន ផ្លូវ ចំ សំខាន់ៗ កាត់ ផ្លូវ នេះ ទេ? )                  |
| Are any major roads on this route?              | mee un plou som kun som kun gut plou niH dtay?<br><br>( មាន ផ្លូវ សំខាន់ៗ កាត់ ផ្លូវ នេះ ទេ? )                     |
| Is there a railway near this road?              | mee un plou ro dtayH plUhng kbai plou niH dtay?<br><br>( មាន ផ្លូវ រទេះ ត្រីង កែវរ ផ្លូវ នេះ ទេ? )                 |
| Are the railway tracks in use?                  | plou ro dtayH plUhng nu'H mee un gay bpraW dtay?<br><br>( ផ្លូវ រទេះ ត្រីង នោះ មាន គេ ប្រើ ទេ? )                   |
| Is there a railway crossing?                    | mee un gon laing plou ro dtayH plUhng chlorng gut dtay?<br><br>( មាន កន្លែង ផ្លូវ រទេះ ត្រីង ផ្លូង កាត់ ទេ? )      |
| Are there any busy intersections on this route? | mee un dtror laing gaing ro woo ul klaH dtay dtaam plou niH?<br><br>( មាន ត្រួចងាយកែង នៅលី ឬណ៍ ទេ តាម ផ្លូវ នេះ? ) |
| Does this route experience heavy traffic?       | plou niH joa up jor raa jor dtay?<br><br>( ផ្លូវ នេះ ជាប់ ចកចារ ទេ? )                                              |
| Does this road have curbs?                      | plou niH mee an jecn jaWm dtay?                                                                                    |

|                                           |                                                                                                                        |
|-------------------------------------------|------------------------------------------------------------------------------------------------------------------------|
|                                           | ( ផ្លូវ នេះ មាន ចិត្តរីម ទេ? )                                                                                         |
| Are there sidewalks lining the road?      | mee un plou daW sorng kaang plou niH dtay?<br><br>( មាន ផ្លូវ ដើរ សង្គមខាង ផ្លូវ នេះ ទេ? )                             |
| Is there pedestrian traffic on the road?  | mee un jor raa jor tmaW jUhang lUh plou niH dtay?<br><br>( មាន ចកចារ ធ្វើរដើរ លើ ផ្លូវ នេះ ទេ? )                       |
| Are there any minefields near this route? | mee un wee ul bong gop groa up meen kbai kbai plou niH dtay?<br><br>( មាន ភាគ បង្កប់ គ្រាប់ មីន កែក្រៅ ផ្លូវ នេះ ទេ? ) |
| Are there any landmarks near this route?  | mee un goal a way klaH dtay dtaam plou niH?<br><br>( មាន តែល អូ នូវ ទេ តាម ផ្លូវ នេះ? )                                |
| How much weight can the bridge carry?     | dtu'm ngoo un bpon maan sbpee un nu'H aach dtroa roo uch?<br><br>( ទម្រង់ បុញ្ញាន ស្ថាន នោះ អាច ត្រួច? )               |
| What material is the bridge made of?      | sbpee un nu'H twUh bpee ay?<br><br>( ស្ថាន នោះ ធ្វើ ពី អី? )                                                           |
| How wide is the tunnel?                   | dtoa dteung bpon naa plou roong nu'H?<br><br>( ទឹកឱង បុណ្យា ផ្លូវ រួង នោះ? )                                           |
| How high is the tunnel?                   | kbwoo uH bpon naa plou roong nu'H?<br><br>( ខ្ពស់ បុណ្យា ផ្លូវ រួង នោះ? )                                              |
| How long is the tunnel?                   | wairng bpon naa plou roong nu'H?                                                                                       |

|                                                                                                        |                                                                                                                                                    |
|--------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                                        | ( នៅ បីណាន ផ្លូវ រៀង នោះ? )                                                                                                                        |
| Is there a checkpoint on this road?                                                                    | mee un dtee chaik moo ay dtay dtaam plou niH?<br>( មាន ទី ផែក មួយ ទេ តាម ផ្លូវ នេះ? )                                                              |
| Is there a defile (a narrow passage that constricts the movement of troops and vehicles) on this road? | mee un dtee plou bong roo um naa moo ay dtay dtaam plou niH?<br>( មាន ទី ផ្លូវ បង្កើម ណា មួយទេ តាម ផ្លូវ នេះ? )                                    |
| Is a defile being planned on the road?                                                                 | mee un gu'm roang bong gaWt dtee plou bong roo um naa moo ay dtay dtaam plou niH?<br>( មាន គម្រោងបង្កើត ទី ផ្លូវ បង្កើម ណា មួយ ទេ តាម ផ្លូវ នេះ? ) |
| Is the road blocked?                                                                                   | plou niH ray ung kdtu'p joa up haW ee rœ?<br>( ផ្លូវ នេះ កំង ខ្សោយ ជាប់ ហើយ បុ? )                                                                  |
| Is the road flooded?                                                                                   | plou niH lich dteuk haW ee rœ?<br>( ផ្លូវ នេះ លិច ទីក ហើយ បុ? )                                                                                    |
| Is the road clear?                                                                                     | plou niH sror laH dtay?<br>( ផ្លូវ នេះ ស្រូរ ឡាតាំង នៅ? )                                                                                          |
| What is blocking the road?                                                                             | sa ay ray ung kdtu'p joa up plou niH?<br>( ធ្វើ កំង ខ្សោយ ជាប់ ផ្លូវ នេះ? )                                                                        |
| Does this road get flooded often?                                                                      | plou niH lich dteuk nyoa ee dtay?<br>( ផ្លូវ នេះ លិច ទីក ឲ្យយ នៅ? )                                                                                |
| Are there checkpoints on the road?                                                                     | mee un dtee chaik klaH dtay dtaam plou niH?<br>( មាន ទី ផែក ខ្លះ ទេ តាម ផ្លូវ នេះ? )                                                               |

|                                                      |                                                                                                                                              |
|------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------|
| Does the road get narrow?                            | plou niH mee un roo um dtaoach dtou dtay?<br>(ផ្លូវ នេះ មាន រូម តួច ទៅ ទេ?)                                                                  |
| Are there overhead obstructions on this route?       | mee un ay ay ree a ray ung kaang lUh dtay<br>dtaam plou niH?<br>(មាន អីឱ្យ ការាំង ខាង លើ ទៅ តាម ផ្លូវ<br>នេះ?)                               |
| What is the lowest overhead clearance on this route? | gom bpoo aH bpror loH kaang lUh dtee up bom<br>pot bpon maan dtaam plou niH?<br>(កំពស់ ប្រឡាតាំង ខាង លើ ទាប បំផុត<br>បូញ្ញាន តាម ផ្លូវ នេះ?) |
| Can you cross the river at this location?            | aach chlorng dtu'n lay baan nou gon lai niH<br>dtay?<br>(អាច ឆ្លង ទេន បាន នៅ កន្លែង នេះ<br>ទេ?)                                              |
| How wide is the river at this crossing point?        | dtu'n lay dtu'm hu'm bpon naa nou dtrong gon<br>lai chlorng niH?<br>(ទេន ទំហំ បូណ្ឌា នៅ ត្រឹង កន្លែង ឆ្លង<br>នេះ?)                           |
| Can the crossing be used by vehicles?                | gon laing chlorng niH aach bpraW baan dao ee<br>yee un dtay?<br>(កន្លែង ឆ្លង នេះ អាច ប្រើ បាន ដោយ<br>យាន ទេ?)                                |
| Is this a fast-moving stream?                        | mu'k dteuk niH hoa lœ un dtay?<br>(មុខ ទឹក នេះ ហ្មារ លើឯក ទេ?)                                                                               |
| How fast is the water in this river?                 | dteuk lœ un bpon naa knong dtu'n lay niH?                                                                                                    |

|                                                          |                                                                                                                                                                                                        |
|----------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                          | ( ទីក លើពីន ប៉ុណ្ណា ក្នុង ទន្លេ នេះ?)                                                                                                                                                                  |
| How deep is this waterway?                               | jo rou bpon naa plou dteuk niH?<br><br>( ត្រៀម ប៉ុណ្ណា ធ្វើ ទីក នេះ?)                                                                                                                                  |
| Can the stream be crossed during this time of year?      | mu'k dteuk niH aach chlorng baan knong ro yay uk bpayl nay ee chnum niH rœ dtay?<br><br>( មុខ ទីក នេះ អាច ឆ្លង បាន ក្នុង រយៈ<br>ពេល នៃ ឆ្នាំ នេះ បុ ទេ?)                                               |
| Does this river flood suddenly during this time of year? | dteuk dtu'n lay niH srup dtai joo un lich plee um<br>plee um knong ro yay uk bpayl nay ee chnum<br>niH rœ dtay?<br><br>( ទីក ទន្លេ នេះ ស្រួល តិច ដន់ លិច<br>ភាម។ ក្នុង រយៈ ពេល នៃ ឆ្នាំ នេះ បុ<br>ទេ?) |
| Are there a lot of large rocks in the riverbed?          | mee un tmor tom tom ja raWn dtay nou baat<br>dtu'n lay niH?<br><br>( មាន ធ្លូ ធំ ប្រើពីន ទេ នៅ បាត ទន្លេ<br>នេះ?)                                                                                      |
| Are the riverbanks very steep?                           | ja rung dtu'n lay niH jaot naH dtay?<br><br>( ប្រាំង ទន្លេ នេះ ថាគាត ណាស់ ទេ?)                                                                                                                         |
| Are there barriers on the riverbank?                     | mee un ro bung dtay nou lUh ja rung?<br><br>( មាន របាំង ទេ នៅ លូហ ជាបុរាណ ទេ?)                                                                                                                         |
| Has the roadway eroded?                                  | plou niH ja roH haW ee rœ?<br><br>( ធ្វើ នេះ ប្រាង ហើយ បុ?)                                                                                                                                            |
| Is there any snow on this route?                         | mee un dteuk gork dtay lUh plou niH?                                                                                                                                                                   |

|                                                 |                                                                                                                                         |
|-------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------|
|                                                 | ( មាន ទីក កក ទេ លើ ផ្លូវ នេះ ? )                                                                                                        |
| Is this route covered with ice?                 | plou niH groap dao ee dteuk gork haW ee rœ?<br>( ផ្លូវ នេះ ត្រួរ ដោយ ទីក កក ហើយ<br>បួ ? )                                               |
| Clear the road.                                 | ju'm ray aH plou niH ao ee sror laH<br>( ដើរ៖ ផ្លូវ នេះ ឲ្យ ត្រួរឡើង ។ )                                                                |
| Mark critical points on the map.                | gooh som goa ul jom noch som kun som kun<br>slup roo uH lUh pain dtee<br>( តូស សំគាល់ ចំណុច សំខាន់ៗ ស្ថាប់<br>រស់ លើ ផែនទី ។ )          |
| Show me on the map.                             | jong ol bong haagn kinyom lUh pain dtee<br>( ចង្វឹល បង្ហាញ ខ្លួន លើ ផែនទី ។ )                                                           |
| Show me which direction the vehicles came from. | jong ol bong haagn kinyom taa yee un dtay ung<br>nu'H moak bpee dteuH naa<br>( ចង្វឹល បង្ហាញ ខ្លួន ថា យាន ទាំង នេះ<br>មក ពី ទិស ណាយ ។ ) |